

តើលោកអ្នកមានសិទ្ធិទទួលបានជំនួយផ្នែកហិរញ្ញវត្ថុឬទេ?

មែនហើយ ភាគច្រើននឹងទទួលបាន! ប្រហែល 90% នៃអ្នកចុះឈ្មោះរបស់ Covered California ទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ។ ជំនួយផ្នែកហិរញ្ញវត្ថុបានប៉ុន្មានគឺអាស្រ័យលើប្រាក់ចំណូលគ្រួសារ ទំហំគ្រួសារ និងទីកន្លែងដែលអ្នករស់នៅ។

លោកអ្នកអាចបង់ប្រាក់តិចស្មើនឹង \$0/ខែ សម្រាប់ផែនការរបស់លោកអ្នក ហើយលោកអ្នកនឹងមិនបង់ប្រាក់លើសពី 8.5% នៃប្រាក់ចំណូលរបស់លោកអ្នកសម្រាប់គម្រោង Silver មូលដ្ឋានរបស់យើងទេ។ លោកអ្នកអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់គម្រោង Medi-Cal តម្លៃទាប ឬមិនគិតថ្លៃផងដែរ។



ដើម្បីបានប្រមាណការបង់ប្រាក់ប្រចាំខែរបស់អ្នកដោយឧបករណ៍គណនារបស់យើង (ជាភាសាអង់គ្លេស) សូមស្កេនកូដ QR ឬចូលមើលគេហទំព័រ CoveredCA.com/#quick-calculator

តើខ្ញុំត្រូវមានការធានារ៉ាប់រងសុខភាពដែរឬទេ?

នៅរដ្ឋកាលីហ្វ័រញ៉ា មនុស្សភាគច្រើនត្រូវបានតម្រូវដោយច្បាប់ឱ្យមានការធានារ៉ាប់រងសុខភាព ឬមិនដូចនោះទេនឹងត្រូវបង់ពិន័យពន្ធ៖ សូមចូលមើលគេហទំព័ររបស់ក្រុមប្រឹក្សាពន្ធប្រទេសឆាយ តាម www.ftb.ca.gov ដើម្បីបានស្មានលើពិន័យនៃការទទួលខុសត្រូវមិនមួយៗដែលអ្នកអាចជំពាក់ប្រសិនបើអ្នកមិនមានការធានារ៉ាប់រងសុខភាព។

មានសំណួរផ្សេងទៀតមែនទេ?
សូមចូលមើលគេហទំព័រ
CoveredCA.com/support

Covered California complies with applicable Federal civil rights laws and does not discriminate on the basis of race, color, national origin, age, disability, or sex.
 Atención: si habla español, tiene a su disposición servicios gratuitos de asistencia lingüística. Llame al 1.800.300.0213 (TTY: 1.888.889.4500).
 注意：如果您使用繁體中文，您可以免費獲得語言援助服務。請致電 1.800.339.8938 (國語) 或 1.800.300.1533 (粵語) (TTY 1.888.889.4500) 。

ដែលលោកអ្នកត្រូវការដើម្បីចុះឈ្មោះ។

ឯកសារខាងក្រោម គឺជាឯកសារត្រូវការសម្រាប់សមាជិកគ្រួសារម្នាក់ៗដែលដាក់ពាក្យសុំការធានារ៉ាប់រង។

- លេខហ្សឺបកូដផ្ទះ
- ខែឆ្នាំកំណើត
- ភ័ស្តុតាងពីប្រាក់ចំណូលបច្ចុប្បន្នរបស់គ្រួសារ*
- អត្តសញ្ញាណប័ណ្ណរដ្ឋកាលីហ្វ័រញ៉ា ឬប័ណ្ណបើកបរ
- លេខសន្តិសុខសង្គម ឬលេខអត្តសញ្ញាណកម្មអ្នកបង់ពន្ធបុគ្គល បើអ្នកមាន
- ភស្តុតាងនៃភាពជាពលរដ្ឋ ឬវត្តមានស្របច្បាប់ (ឧ. លិខិតឆ្លងដែន សហរដ្ឋអាមេរិក វិញ្ញាបនបត្រពលរដ្ឋ ឬឯកសារចូលសញ្ជាតិ ប័ណ្ណសិទ្ធិរស់នៅអចិន្ត្រៃយ៍ ឬទិដ្ឋាការដែលមានសុពលភាព)**

សម្រាប់ព័ត៌មានបន្ថែម និងជំនួយដោយផ្ទាល់ដោយឥតគិតថ្លៃ សូមទាក់ទង៖

CoveredCA.com | 800.906.8528 (ខ្មែរ)



*ភ័ស្តុតាងនៃប្រាក់ចំណូលបច្ចុប្បន្នរបស់សមាជិកទាំងអស់នៅក្នុងគ្រួសារអ្នកជាប់ពន្ធ ដូចជាលិខិតប្រកាសពន្ធនាពេលថ្មីៗ ទម្រង់ W-2 ឬបង្កាន់ដៃបើកប្រាក់ខែ។ ប្រាក់ចំណូលរបស់មនុស្សនៅក្នុងបន្ទុកគ្រប់គ្រងបញ្ចូលតែក្នុងករណីដែលកម្រិតប្រាក់ចំណូលរបស់ពួកគេតម្រូវឱ្យពួកគេដាក់លិខិតប្រកាសពន្ធតែប៉ុណ្ណោះ។ គ្រួសារត្រូវបានឱ្យនិយមន័យថា ជាបុគ្គលដែលដាក់លិខិតប្រកាសពន្ធក្នុងនាមជាអ្នកដាក់លិខិតប្រកាសពន្ធបឺម ហើយមនុស្សនៅក្នុងបន្ទុកទាំងអស់ត្រូវបានប្រកាសផ្អែកលើពន្ធរបស់បុគ្គលនោះ។ ប្រសិនបើលោកអ្នកមិនដាក់លិខិតប្រកាសពន្ធទេ លោកអ្នកនៅតែអាចមានលក្ខណៈសម្បត្តិទទួលបានការធានារ៉ាប់រងដោយឥតគិតថ្លៃ ឬតម្លៃទាបតាមរយៈ Medi-Cal។
 **លោកអ្នកអាចដាក់ពាក្យសុំសម្រាប់កូន ឬប្តី/ប្រពន្ធដែលមានសិទ្ធិទទួលបានរបស់លោកអ្នកទោះបីជាលោកអ្នកមិនមានសិទ្ធិទទួលបានក៏ដោយ។

វិធីនេះទៅកាន់ការធានារ៉ាប់រងសុខភាព។

ពេលវេលា ទឹកថ្លៃ និងរបៀបចុះឈ្មោះ





ស្រាវជ្រាវរកមើលជម្រើសនៃ ការធានារ៉ាប់រងរបស់លោកអ្នក។

យើងជួយឲ្យលោកអ្នកទទួលបានការ ធានារ៉ាប់រង។

Covered California ត្រូវបានបង្កើតឡើងដើម្បីជួយឲ្យអ្នក រស់នៅរដ្ឋកាលីហ្វ័រញ៉ាអាចប្រៀបធៀប មានលទ្ធភាពទិញ និង ចុះឈ្មោះក្នុងបណ្តាគម្រោងធានារ៉ាប់រងសុខភាពដែលល្អៗ។ មនុស្សភាគច្រើនដែលចុះឈ្មោះគឺទទួលបានជំនួយផ្នែក ហិរញ្ញវត្ថុ ហើយមនុស្សគ្រប់រូបត្រូវបានធានាថាទទួលបានការ ធានារ៉ាប់រងដែលមានគុណភាពខ្ពស់ដូចគ្នា។

យើងនៅទីនេះដើម្បីជួយ។

Covered California ផ្តល់ជូននូវជំនួយដែលមានជំនាញ ដោយឥតគិតថ្លៃ តាមអនឡាញ ដោយផ្ទាល់ និងតាមទូរស័ព្ទ ដែលមាន 14 ភាសា ក៏ដូចជាសម្រាប់មនុស្សដែលស្តាប់ មិនសូវឮផងដែរ។

ការចុះឈ្មោះបើកនៅថ្ងៃទី ថ្ងៃទី 11 ខែវិច្ឆិកា - ថ្ងៃទី 31 ខែមករា

Medi-Cal និងការចុះឈ្មោះពិសេសគឺមានពេញ មួយឆ្នាំ។ ការចុះឈ្មោះពិសេសអនុញ្ញាតឱ្យអ្នក រស់នៅរដ្ឋកាលីហ្វ័រញ៉ាទទួលបានការធានារ៉ាប់រង ក្នុងរយៈពេល 60 ថ្ងៃនៃព្រឹត្តិការណ៍ជីវិតដែលមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូចជាការបោកបង់ ធានារ៉ាប់រងសុខភាព ការផ្លាស់ប្តូរទម្រង់ស្រ្តីស្រី ឬ ការផ្លាស់ទីលំនៅទៅ ឬនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលគេហទំព័រ CoveredCA.com/special-enrollment។

Covered California ផ្តល់ការធានារ៉ាប់រងបួនកម្រិត៖ Bronze, Silver, Gold និង Platinum។ ក្រុមហ៊ុនធានារ៉ាប់រងសុខភាពបង់ប្រាក់មួយ ចំណែកសម្រាប់សេវាកម្មដែលត្រូវបានធានារ៉ាប់រង ហើយអត្ថប្រយោជន៍ ដែលបានផ្តល់ជូនក្នុងកម្រិតនីមួយៗមានលក្ខណៈដូចគ្នា មិនថាលោកអ្នក ជ្រើសរើសក្រុមហ៊ុនធានារ៉ាប់រងណាឡើយ។

សូមចូលមើលគេហទំព័រ CoveredCA.com ហើយ ជ្រើសរើស “Shop and Compare” ដើម្បីពិនិត្យមើល ថាតើគម្រោងធានារ៉ាប់រងសុខភាពល្អៗណាខ្លះដែល ស័ក្តិសមនឹងលោកអ្នក។

ជ្រើសរើសគម្រោង Platinum ឬ Gold លោកអ្នកនឹងបង់ថ្លៃបុព្វលាភ ប្រចាំខែខ្ពស់ជាង ប៉ុន្តែលោកអ្នកនឹងចំណាយតិចជាងលើសេវាកម្ម វេជ្ជសាស្ត្រនៅពេលដែលលោកអ្នកត្រូវការព្យាបាល។

ជ្រើសរើសគម្រោង Silver ឬ Bronze លោកអ្នកនឹងបង់ថ្លៃបុព្វលាភ ប្រចាំខែទាបជាង ប៉ុន្តែលោកអ្នកនឹងចំណាយច្រើនជាងលើសេវាកម្ម វេជ្ជសាស្ត្រនៅពេលដែលលោកអ្នកត្រូវការព្យាបាល។

គម្រោងធានារ៉ាប់រងអប្បបរមាគឺអាចរកបានសម្រាប់អ្នកដែលមាន អាយុក្រោម 30 ឆ្នាំ ឬអ្នកដែលមានអាយុចាប់ពី 30 ឆ្នាំឡើងទៅដែល ទទួលបានការលើកលែងសម្រាប់អ្នកជួបការលំបាក។

អត្ថប្រយោជន៍នៃការធានារ៉ាប់រងស្តង់ដារតាមកម្រិត METAL សម្រាប់ឆ្នាំ 2025

អត្ថប្រយោជន៍សំខាន់ៗ	BRONZE ធានារ៉ាប់រងលើ 60% នៃចំណាយប្រចាំឆ្នាំជាមធ្យម	SILVER (SCR) ធានារ៉ាប់រងយ៉ាងហោចណាស់ 73% នៃចំណាយប្រចាំឆ្នាំជាមធ្យម*	GOLD ធានារ៉ាប់រងលើ 80% នៃចំណាយប្រចាំឆ្នាំជាមធ្យម	PLANTUM ធានារ៉ាប់រងលើ 90% នៃចំណាយប្រចាំឆ្នាំជាមធ្យម
តម្លៃត្រូវបង់ប្រចាំឆ្នាំមុនពេលធានារ៉ាប់រងបង់ឲ្យជា លក្ខណៈបុគ្គល/គ្រួសារ	\$5,800 / \$11,600	គ្មានតម្លៃត្រូវបង់ប្រចាំឆ្នាំមុនពេល ធានារ៉ាប់រងបង់ឲ្យទេ	គ្មានតម្លៃត្រូវបង់ប្រចាំឆ្នាំមុនពេល ធានារ៉ាប់រងបង់ឲ្យទេ	គ្មានតម្លៃត្រូវបង់ប្រចាំឆ្នាំមុនពេល ធានារ៉ាប់រងបង់ឲ្យទេ
ការទៅពិនិត្យសុខភាពប្រចាំឆ្នាំដើម្បីបង្ការជំងឺ	គ្មានចំណាយ	គ្មានចំណាយ	គ្មានចំណាយ	គ្មានចំណាយ
តម្លៃត្រូវបង់ពេលទៅពេទ្យម្តងៗសម្រាប់ការពិនិត្យ សុខភាពបឋម	\$60	\$35	\$35	\$15
តម្លៃត្រូវបង់ពេលទៅពេទ្យម្តងៗសម្រាប់ការថែទាំ សុខភាពបន្ទាន់	\$60	\$35	\$35	\$15
តម្លៃត្រូវបង់ពេលទៅពេទ្យម្តងៗសម្រាប់បន្ទប់ សង្គ្រោះបន្ទាន់	40%**	\$350	\$330	\$150
តម្លៃត្រូវបង់ពេលទៅពេទ្យម្តងៗសម្រាប់ថ្នាំទូទៅ	\$19	\$15	\$15	\$7
ចំណាយពីហោចជាតិអតិបរមាប្រចាំឆ្នាំសម្រាប់ មនុស្សម្នាក់	\$8,850/ឆ្នាំ	\$6,100/ឆ្នាំ	\$8,700/ឆ្នាំ	\$4,500/ឆ្នាំ
ចំណាយពីហោចជាតិអតិបរមាប្រចាំឆ្នាំសម្រាប់ គ្រួសារ*	\$17,700/ឆ្នាំ	\$12,200/ឆ្នាំ	\$17,400/ឆ្នាំ	\$9,000/ឆ្នាំ

តារាងមិនរួមបញ្ចូលអត្រាទាំងអស់នៃសហធានារ៉ាប់រង និងតម្លៃត្រូវបង់ពេលទៅពេទ្យម្តងៗទេ។ សម្រាប់ព័ត៌មានពេញលេញ សូមចូលមើលគេហទំព័រ CoveredCA.com។
*គម្រោង Silver គឺជាកម្រិតគម្រោងតែមួយគត់ដែលការចំណាយរបស់លោកអ្នកអាចមានចំនួនទាបជាង ផ្អែកលើប្រាក់ចំណូលគ្រួសាររបស់លោកអ្នក។ គម្រោងទាំងនេះក៏ត្រូវបានគេហៅផងថា Enhanced Silver Plans។
**40% ក្រោយតម្លៃត្រូវបង់ប្រចាំឆ្នាំមុនពេលធានារ៉ាប់រងបង់ឲ្យ រហូតដល់ចំនួនអតិបរមាចេញពីហោចជាតិប្រចាំឆ្នាំ។